

MS Office 365

အကျဉ်းချုပ် MS Office အော်ဂဲနိုက်ဇ်ရှင်နဲ့အလံ့အလွယ်

FOR LONG BEACH CITY COLLEGE **STUDENTS**

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

នៅក្នុងឯកសារបង្រៀននេះអ្នកនឹងរៀនពីរបៀប៖

- តំឡើង Microsoft Office **ឥតគិតថ្លៃ** នៅលើឧបករណ៍ផ្ទាល់ខ្លួនរបស់អ្នក
 - តើឧបករណ៍ផ្ទាល់ខ្លួនមានន័យដូចម្តេច? នេះអាចជា កុំព្យូទ័រលើតុ, កុំព្យូទ័រយួរដៃ, tablet, ។ល។
 - ចងចាំថា អ្នកមានអាជ្ញាប័ណ្ណចំនួន ៥ ដែលអាចប្រើបានក្នុងខណៈពេលដែលអ្នកជាសិស្សគ្រប់លក្ខណៈ។ នេះមានន័យថាអ្នកអាច តំឡើង កម្មវិធី Microsoft Office លើឧបករណ៍ផ្ទាល់ខ្លួនរហូតដល់ទៅ ៥!

***សារៈប្រយោជន៍ ***

អ្នកមានសិទ្ធិទទួលបានធនធានដ៏អស្ចារ្យនេះ [ខណៈពេលដែលអ្នកជានិស្សិតគ្រប់លក្ខណៈនៅ LBCC .](#)

នៅពេលដែលអ្នកបញ្ចប់ការសិក្សា, ផ្ទេរ, ឬប្រសិនបើអ្នកផ្អាកការសិក្សាពីមហាវិទ្យាល័យ អ្នកនឹងបាត់បង់សិទ្ធិទទួលបាននូវធនធាន អ្នកត្រូវថតចម្លងរាល់ឯកសារសំខាន់ៗរបស់អ្នកទុកឱ្យមានសុវត្ថិភាព ។ សូមសាកសួរអំពីរបៀបធ្វើ! ☺

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

អ្វីដែលអ្នកត្រូវចងចាំមុនពេលចាប់ផ្តើម

- អ្នកត្រូវការប្រព័ន្ធ network ដែលមានសុវត្ថិភាពដើម្បីតំឡើង Microsoft Office
- ប្រសិនបើអ្នកនៅក្នុងបរិវេណសាលា (នៅលើប្រព័ន្ធ open network) នោះវាមិនអាចដំណើរការបានទេ
- ប្រសិនបើអ្នកត្រូវការសមាជិកក្រុម Student Technology Help Desk (STHD) ជួយអ្នកក្នុងការដំណើរការនេះ អាចទាក់ទងមកយើងខ្ញុំបានគ្រប់ចំណុចទាំងអស់
- យើងអាចជួយអ្នកបានតាមរយៈទូរស័ព្ទ, អ៊ីមែល, និងតាមការជួបផ្ទាល់៖
 - ទូរស័ព្ទ៖ (562) 938-4250
 - អ៊ីមែល៖ sthd@lbcc.edu

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

សូមចាប់ផ្តើម!

អ្នកប្រើ Mac




អ្នកប្រើ PC



ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន


វិធីតំឡើង



ពេលអ្នក log ចូល ហើយ សូមចុចលើពាក្យ Install Office

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន


វិធីតំឡើង



តាមសញ្ញាប្រញូប្រញូចុះក្រោម, សូមចុចលើពាក្យ Office 365 apps.


ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

វិធីតំឡើង



ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

វិធីតំឡើង




បើក Downloads ហើយចុចទ្រូងងលើឯកសារ MS Office Setup

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

វិធីតំឡើង

អនុញ្ញាតឱ្យការ install ដំណើរការ
រហូតដល់បញ្ចប់


អ្នកនឹងឃើញការវិវត្តន៍នៅទីនេះ:



សូមកត់សម្គាល់ថា រូបភាពដែលពន្យល់ អាចមិនដូចគ្នាជាមួយនឹងការប្រើប្រាស់ក្នុងគេហទំព័រខុសគ្នា

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន


វិធីតំឡើង: បានបញ្ចប់!



សូមកត់សម្គាល់ថា រូបភាពដែលពន្យល់ អាចមិនដូចគ្នាជាមួយនឹងការប្រើប្រាស់ក្នុង browser រឺឧបករណ៍ផ្ទាល់ខ្លួន។

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

កំណត់ទីតាំង MS Office នៅលើឧបករណ៍របស់អ្នក




ឥឡូវនេះ MS Office ត្រូវបានតំឡើងរួចជាស្រេច សូមប្រាកដថាអ្វីៗបានរួចរាល់

- ចូលទៅក្នុងប្រអប់ window របស់អ្នក ហើយវាយពាក្យ **“Word”**


ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

បើក MS Word ដើម្បីបញ្ចប់ការដំណើរការ



ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

Log ចូលជាមួយនឹងអត្តសញ្ញាណរបស់ LBCC របស់អ្នក




អ្នកនឹងត្រូវសួរម្តងទៀត មុនពេលនឹង log ចូល ទៅក្នុងគណនីរបស់អ្នក

➤ វាយបញ្ចូល Viking Student ID របស់អ្នកបន្ត ជាមួយ "**@ lbcc.edu**" បន្ទាប់មកចុច next

- ឧទាហរណ៍: 1234567@lbcc.edu

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន


Log ចូលជាមួយនឹងអត្តសញ្ញាណរបស់ LBCC របស់អ្នក



អ្នកត្រូវបានបញ្ជូនបន្តទៅ LBCC Login page.
អ្នកនឹងវាយបញ្ចូល **Viking Portal Password** នៅទីនេះ:

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

សូមអបអរសាទរ! អ្នកបានដំឡើងកម្មវិធី MS Office រួចរាល់ជាស្ថាពរ!



សំណួរ?

ប្រសិនបើអ្នកជួបបញ្ហាឬមានសំណួរ, សូមទាក់ទងមកយើងខ្ញុំ! យើងនៅទីនេះដើម្បីជួយអ្នក!


អ្នកអាចស្វែងរកព័ត៌មានទំនាក់ទំនងរបស់យើងនៅទីនេះ៖

- គេហទំព័រ: www.lbcc.edu/sthd
- ទូរស័ព្ទ: (562) 938-4250 (562) 938-4250
- អ៊ីមែល: sthd@lbcc.edu



ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន


ការតំឡើងនៅលើ Mac



តាមសញ្ញាប្រញូប្រញូចុះក្រោម, សូមចុចលើពាក្យ Office 365 apps.

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន


ការតំឡើងនៅលើ Mac



នៅពេលការទាញយកបានបញ្ចប់ សូមចុចលើពាក្យ Microsoft Office Installer


ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

ការតំឡើងនៅលើ Mac




ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

ការតំឡើងនៅលើ Mac




ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

ការតំឡើងនៅលើ Mac




ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

ការតំឡើងនៅលើ Mac



ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

ការតំឡើងនៅលើ Mac




ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

វិធីតំឡើង

អនុញ្ញាតឱ្យការ install ដំណើរ
ការរហូតដល់បញ្ចប់


អ្នកនឹងឃើញការវិវត្តន៍នៅទីនេះ:



សូមកត់សម្គាល់ថា រូបភាពដែលពន្យល់ អាចមិនដូចគ្នាជាមួយនឹងការប្រើប្រាស់ក្នុង browser ឱសគ្នា

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន


វិធីតំឡើង: បានបញ្ចប់!



សូមកត់សម្គាល់ថា រូបភាពដែលពន្យល់ អាចមិនដូចគ្នាជាមួយនឹងការប្រើប្រាស់ក្នុងbrowser ទំព័រឧបករណ៍

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

កំណត់ទីតាំង MS Office នៅលើឧបករណ៍របស់អ្នក




ឥឡូវនេះ MS Office ត្រូវបានកំឡើងរួចជាស្រេច សូមប្រាកដថាអ្វីៗបានរួចរាល់

- ចូលទៅក្នុងប្រអប់ window របស់អ្នក ហើយវាយពាក្យ **“Word”**


ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

បើក MS Word ដើម្បីបញ្ចប់ការដំណើរការ



ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

Log ចូលជាមួយនឹងអត្តសញ្ញាណ LBCC របស់អ្នក




អ្នកនឹងត្រូវសួរម្តងទៀត មុនពេលនឹង log ចូល ទៅក្នុងគណនីរបស់អ្នក

➤ វាយបញ្ចូល Viking Student ID របស់អ្នកបន្ត ជាមួយ “@ lbcc.edu” បន្ទាប់មកចុច next

- ឧទាហរណ៍: 1234567@lbcc.edu

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន


Log ចូលជាមួយនឹងអត្តសញ្ញាណ LBCC របស់អ្នក



អ្នកត្រូវបានបញ្ជូនបន្តទៅ LBCC Login page.
អ្នកនឹងវាយបញ្ចូល **Viking Portal Password** នៅទីនេះ:

ទាញយក MS Office ទៅឧបករណ៍ផ្ទាល់ខ្លួន

សូមអបអរសាទរ! អ្នកបានដំឡើងកម្មវិធី MS Office រួចរាល់ជាស្ថាពរ!



សំណួរ?

ប្រសិនបើអ្នកជួបបញ្ហាឬមានសំណួរ, សូមទាក់ទងមកយើងខ្ញុំ! យើងនៅទីនេះដើម្បីជួយអ្នក!

អ្នកអាចស្វែងរកព័ត៌មានទំនាក់ទំនងរបស់យើងនៅទីនេះ៖

- គេហទំព័រ: www.lbcc.edu/sthd
- ទូរស័ព្ទ: (562) 938-4250 (562) 938-4250
- អ៊ីមែល: sthd@lbcc.edu

